

# តើសួន-សេរីរដ្ឋាជាជនក្រុងស្រុកជាតិឬ?

ជាការពិតណាស់នៅក្នុងពេលដែលប្រជាជនខ្មែរកំពុងតែឈឺចាប់នឹងរដ្ឋាភិបាលអាយ៉ងយូនដែលកំពុងកៀបសង្កត់ ជិះជាន់សង្កត់សង្កិន ពស្រុ ប្លន់ដីផ្លូវស្រុកតាមអំពើចិត្តនោះ ធ្វើអោយអ្នកជាតិនិយមខ្មែរគ្រប់មជ្ឈដ្ឋាន កញ្ជ្រោលចិត្ត ចង់ធ្វើបដិវត្តដើម្បីរំដោះស្រុកទេសខ្មែរអោយរួចផុតពីក្រញាំដៃយូនគ្រប់ទីកន្លែង ហើយស្របពេលដែលចលនាអំណាចពលរដ្ឋខ្មែរបានផុសឡើងនោះ ដោយឈរលើមូលដ្ឋានប្តឹងលោកហ៊ុន-សែនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ រួមនឹងវេហាសាសន៍របស់លោកប្រធានសួន-សេរីរដ្ឋា ប្រកបដោយទ្រឹស្តីហូរដូចទឹកផងនោះ បានធ្វើអោយអ្នកជាតិនិយមគ្រប់ទិសទីគាំទ្រ និងជួយជ្រោងជ្រែងចលនាអំណាចពលរដ្ឋខ្មែរទាំងកំលាំងកាយចិត្ត ប្រាជ្ញាស្មារតី និងប្រាក់កាសដ៍ច្រើនសន្ធឹកសន្ធាប់ទៅអោយលោកប្រធានសួន-សេរីរដ្ឋា ដើម្បីដំណើរការប្តឹងលោកហ៊ុន-សែន ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)។

តើលោកសួន-សេរីរដ្ឋា បានប្តឹងលោកហ៊ុន-សែន ពិតប្រាកដដែរឬទេ? ហើយបណ្តឹងរបស់គាត់មានលក្ខណៈយ៉ាងម៉េចដែរ? តើពាក្យបណ្តឹងរបស់លោកសួន-សេរីរដ្ឋា វិវត្តដល់កំរិតណាទៅហើយ? តើលោកសួន-សេរីរដ្ឋា ពិតជាឥស្សរជនស្នេហាជាតិមួយរូបឬ?

ដោយសារការធ្វើពលកម្ម លះបង់កំលាំងញើសឈាមដោយយកលុយទាំងបាច់ៗទៅអោយលោកសួន-សេរីរដ្ឋា ដែលជាប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដើម្បីដំណើរការនីតិវិធីប្តឹងលោកហ៊ុន-សែននោះ ទីបំផុត នៅថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១២នោះ ចលនាអំណាចពលរដ្ឋខ្មែរ

បានឈានដល់ការយកពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ, ប្រទេសហូឡង់។ តែគួរអោយស្តាយយ៉ាងខ្លាំងត្រង់ថា លោកស្ថាន-សេរីរដ្ឋា បានអវត្តមាន ឥតបានមកប្តឹងដូចពាក្យដែលគាត់បានយោសនាអ្នកបំប្រែនោះទេ ប៉ុន្តែលោកស្ថាន-សេរីរដ្ឋា បានតែងតាំងគណៈកម្មាធិការមួយ ដើម្បីនាំយកពាក្យបណ្តឹងប្តឹងលោកហ៊ុន-សែន ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។

នៅក្នុងគណៈកម្មាធិការនាំពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មានមានដូចតទៅ៖

១-លោក ជា-ចាន់ថោង ជាអនុប្រធានសាខា និងជាសកម្មជនចលនាអំណាចពលរដ្ឋខ្មែរប្រចាំនៅអូស្ត្រាលី។

២-អ្នកស្រី តាន់-លីណា ជាហិរញ្ញិករបស់ចលនាអំណាចពលរដ្ឋខ្មែរនៅរដ្ឋតិចសាស (Texas) នៃសហរដ្ឋអាមេរិក។

៣-លោក ថាច់-ភឿង នៅរដ្ឋវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។

៤-លោក ឌិត-សារី ជាប្រធានសាខាចលនាអំណាចពលរដ្ឋខ្មែរប្រចាំនៅអឺរ៉ុប។

៥-លោក កន-គឿន ជាព្រឹទ្ធាចារ្យ និងជាសមាជិកប្រចាំនៅប្រទេសកាណាដា។

នៅក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្រៅពីគណៈកម្មាធិការខាងលើ គឺនៅមានមេធាវី២រូបគឺមេធាវីឈ្មោះលោកវិទ្យុមប្រិច (WILLIAM FRICK) និងលោកស្រីគ្រីស្ទីនហ្វីលីប (CHRISTINE PHILIPS) មានសញ្ជាតិអាមេរិកាំង។ គណៈកម្មាធិការយើងខ្ញុំ

និងមេធាវីអន្តរជាតិទាំង២រូបនេះ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ម៉ោង១៥ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ នៅ ទីក្រុងឡាអេ, ប្រទេសហូឡង់។

ចំណែកលោក សួន-សេរីរដ្ឋា ជាប្រធានចលនាអំណាចពលរដ្ឋខ្មែរ មិនត្រឹមតែអវត្តមានមិនមកទីក្រុងឡាអេដើម្បីប្តឹងទេ ថែមទាំងមិនបានចុះ ហត្ថលេខាលើពាក្យបណ្តឹងដើម្បីប្តឹងលោកហ៊ុន-សែន ទៅកាន់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

ចំពោះការអវត្តមានរបស់លោក សួន-សេរីរដ្ឋានៅក្នុងការដាក់ពាក្យ បណ្តឹងនេះ លោកសួន-សេរីរដ្ឋា បានយកលេសបង្វៀងដានកុហក គណៈកម្មាធិការរបស់ពួកយើង ដោយដោះសារថា៖ «យប់ថ្ងៃ១៩ ម៉ោង២០, ខែមិថុនា ឆ្នាំ២០១២ លោកប្រធានសួន-សេរីរដ្ឋា បានទូរ សព្ទមកប្រាប់ថានៅពេលធ្វើដំណើរពីទីក្រុងវ៉ាស៊ីនតោន(Washington D.C) ជាមួយមេធាវីអន្តរជាតិទាំង២រូប ដើម្បីសុំទិដ្ឋាការ Visa មកប្រទេសហូឡង់ នោះ មានឡាន២ដេញបុកលោកប្រធានចំនួន២ដង ហើយយប់ភ្លឺង ដដែល លោកប្រធានបានទូរសព្ទទៅកាន់ប្រធានសាខាចលនាអំណាច ពលរដ្ឋខ្មែរឈ្មោះលោក ចៅ-ស៊ីរត្តា នៅរដ្ឋអូរីហ្គេន (ORIGAN) នៃសហរដ្ឋ អាមេរិក ប្រាប់អំពីឡានដេញបុកគាត់ ធ្វើអោយប្តីប្រពន្ធលោកចៅ-ស៊ីរត្តា មានក្តីបារម្ភភ័យព្រួយយ៉ាងខ្លាំងអំពីសុវត្ថិភាពលោកប្រធានសួន-សេរីរដ្ឋា»។

ក្រោយមកទៀត ក្នុងពេលដែលលោកមេធាវីអន្តរជាតិទាំង២រូប មកស្នាក់នៅសណ្ឋាគារមួយនៃទីក្រុងឡាអេនៃប្រទេសហូឡង់នោះ លោក ប្រធានសួន-សេរីរដ្ឋា បានភ្លេចភកុហកពួកយើងថា «នៅក្នុងពេលដែល មេធាវីអន្តរជាតិទាំងពីររូបស្នាក់នៅសណ្ឋាគារជាមួយ នៅទីក្រុងឡាអេនោះ មានអ្នកភ្នំពេញ ត្រូវបានបញ្ជូនមកមានលោកសង្ឃ៤អង្គ និងជនស៊ីវិល៥

នាក់ មកដេកក្បែរបន្ទាប់នៃសណ្ឋាគារដែលមេធាវីអន្តរជាតិទាំងពីររូប  
របស់យើងស្នាក់នៅ នៅទីក្រុងឡាអេនៃប្រទេសហូឡង់ ដើម្បីឆ្លើយតប  
អោយទៅដាក់ពាក្យបណ្តឹងបាន»។ ដល់តែពួកយើងសួរមេធាវីអន្តរជាតិទាំង  
ពីររូប ពួកគាត់បានឆ្លើយថា«អត់មាននរណាមករំខានពួកគាត់ទេ»។

បន្ទាប់មកទៀត លោកប្រធានសួន-សេរីវីរដ្ឋាបានភ្លេចភ្នែកយើង  
ថា៖ «រដ្ឋាភិបាលភ្នំពេញគេភ័យសម្លៀកខ្លាំងណាស់ ហើយគេបានបញ្ជូន  
មេធាវី៤នាក់មកដែរគឺ ២នាក់ជាខ្មែរ និង២នាក់ទៀងជាជនបរទេសមក  
ធ្វើការនៅស្ថានទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិក បានរិះរកមធ្យោបាយដើម្បី  
ធ្វើអោយពាក្យបណ្តឹងរបស់យើងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិរលាយ  
សាបសូន្យ គ្មានប្រសិទ្ធភាព»។

នៅពេលប្រកាយមក យើងខ្ញុំដែលជាគណៈកម្មាធិការបាន  
ដាក់ពាក្យបណ្តឹងប្តឹង លោកហ៊ុន-សែន ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ  
(ICC) និងបានសួរមេធាវីអន្តរជាតិទាំង២រូបថា «តើមានហេតុការណ៍ឡាន  
ដេញបុកលោកប្រធានសួន-សេរីវីរដ្ឋាដូចដែលលោកប្រធានសួន-សេរីវីរដ្ឋាមាន  
ប្រសាសន៍ដែរឬទេ? ហើយពេលស្នាក់នៅអូតែល តើមានលោក  
សង្ឃ៤អង្គ និងជនស៊ីវិល៥នាក់មកឆ្លើយតបរំខានដែរឬទេ?»។ នៅពេល  
នោះមេធាវីអន្តរជាតិទាំង២រូបរបស់យើង បានមានប្រសាសន៍ថា«ក្នុងពេល  
ដែលលោកសួន-សេរីវីរដ្ឋា បានធ្វើដំណើរជាមួយពួកគាត់នោះ គឺអត់  
មានគ្រោះថ្នាក់ចរាចរអ្វីកើតមានឡើងនោះទេ ហើយក៏អត់មាន លោក  
សង្ឃ និងជនស៊ីវិល មកដេកអូតែលទេដើម្បីរំខានពួកយើងដែរ»។

ពួកយើងបានបន្តសួរលោកមេធាវីអន្តរជាតិទាំង២រូបនៃចលនា  
អំណាចពលរដ្ឋខ្មែរជាបន្តទៀតថា «តើពិតដែរឬទេ ចំពោះប្រសាសន៍  
របស់លោកសួន-សេរីវីរដ្ឋា ដែលថា រដ្ឋាភិបាលភ្នំពេញគេមានបានបញ្ជូន

មេធាវី៤នាក់មកដែរគឺ ២នាក់ជាខ្មែរ និង២នាក់ទៀងជាជនបរទេស ដើម្បីឆ្លើយឆ្លារំខាន កុំអោយលោកប្រធានសួន-សេរីរដ្ឋា ដំណើរការបណ្តឹង លោកហ៊ិន-សែន ទៅមុខបាន?»។

នៅពេលនោះលោកមេធាវីអន្តរជាតិនៃចលនាអំណាចពលរដ្ឋយើង បានសួរពួកយើងវិញថា៖«ហើយនិយាយពីមេធាវី៤នាក់ តើជានរណាទៅ? តើពាក្យអស់ទាំងនេះបានមកពីណា? ពួកគាត់ចង់តាមដានអោយដឹង?»។

ក្រោយពីដាក់ពាក្យប្តឹងលោកហ៊ិន-សែន ទៅកាន់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ(ICC) អស់រយៈពេល១សប្តាហ៍ក្រោយមក គឺលោក មេធាវីអន្តរជាតិទាំងពីររូបនៃចលនាអំណាចពលរដ្ឋខ្មែរ បានទៅសួរនាំនៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ដើម្បីជំរុញអោយមានការកាត់ក្តីលោក ហ៊ិន-សែន អោយបានឆាប់រហ័ស។ ប៉ុន្តែតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)បានតបមកវិញថា «ពាក្យបណ្តឹងរបស់ចលនាអំណាចពលរដ្ឋខ្មែរ មានលក្ខណៈលំនាំជារបាយការណ៍ មិនមែនមានលក្ខណៈជាពាក្យបណ្តឹង នោះទេ! ដូច្នេះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនអាចយកជាការណ៍ បានទេ! បើចង់អោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចាត់វិធានការទៅ តាមនីតិវិធីច្បាប់អន្តរជាតិនោះ ដល់តែចលនាអំណាចពលរដ្ឋខ្មែរត្រូវតែ យកឯកសារមកដាក់បន្ថែមទៀត!»។ មេធាវីអន្តរជាតិទាំង២នៃចលនាអំណាច ពលរដ្ឋខ្មែរ បានប្រាប់គណៈកម្មាធិការរបស់យើងថា «លោកសួន-សេរីរដ្ឋា ត្រូវតែយកឯកសារបន្ថែមទៀត មកដាក់នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)»។ តែនៅពេលលោកសួនសេរីរដ្ឋា ចុះទៅស្រុកខ្មែរខែតុលាឆ្នាំ២០១២ លោកសួន-សេរីរដ្ឋា បានកុហកពួកយើងថា គាត់ចុះទៅស្រុកខ្មែរដើម្បី យកឯកសារបន្ថែម មកដាក់នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) តែ

តាមពិត លោកស្ថាន-សេរីរដ្ឋា អត់មានយកឯកសារអោយមេធាវីអន្តរជាតិ ទាំង២របស់យើងទេ។

**លោកស្ថាន-សេរីរដ្ឋា** មិនត្រឹមតែមិនយកឯកសារបន្ថែមអោយមេធាវី អន្តរជាតិទាំង២នៃចលនាអំណាចពលរដ្ឋខ្មែរ ដើម្បីប្តឹងទៅកានតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC)ប៉ុណ្ណោះទេ ថែមទាំងដកមេធាវីអន្តរជាតិទាំង ២នៃចលនាអំណាចពលរដ្ឋខ្មែររបស់យើងថែមទៀតផង រួចហើយលោក ស្ថាន-សេរីរដ្ឋា បាននិយាយមូលបង្ហាច់ចោទមេធាវីអន្តរជាតិទាំង២រូបនៃ ចលនាអំណាចពលរដ្ឋខ្មែរថា មេធាវីអន្តរជាតិទាំង២អត់ធ្វើការ។ **លោក មេធាវីអន្តរជាតិទាំង២**នៃចលនាអំណាចពលរដ្ឋខ្មែរ បានចោទសួរលោក ស្ថាន-សេរីរដ្ឋា វិញថា «អ្នកឯងថាអោយឯកសារមកពួកខ្ញុំ តែអ្នកឯងអត់ អោយឯកសារមកពួកខ្ញុំទេ តើខ្ញុំបានឯកសារឯណា ទៅអោយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ(ICC)? តើអោយពួកខ្ញុំធ្វើការជាមួយនឹងអ្វី បើមិន មានឯកសារផងនោះ?»។

**លោកស្ថាន-សេរីរដ្ឋា** បានឆ្លើយតបវិញយ៉ាងលឿយថា៖ «កាសែត ក្នុងស្រុកខ្មែរ និយាយពីរឿងស្រុកខ្មែរទាំងអស់ ម៉េចក៏អ្នកឯងមិនដក ស្រង់យកមកទៅ? មិនស្រាវជ្រាវយកមកទៅ? ម៉េចក៏មិនស្រាវជ្រាវ សារពត៌មានអន្តរជាតិទៅ? ម៉េចក៏មិនស្រង់ក្នុងសារពត៌មានយកមកធ្វើការ ទៅ? សារពត៌មានគេនិយាយមួយកតោក!»។

**លោកស្ថាន-សេរីរដ្ឋា** បានភ្លេចភ្នែកយើងបន្តទៀតថានៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១២នេះ ថារូបលោកត្រូវតែធ្វើវិដេអូស្តីពីការរំលោភ ការ ជិះជាន់រឿងដីធ្លី ដើម្បីអោយអន្តរជាតិឃើញ។ ទីបំផុតពួកយើងអត់ឃើញ លោកប្រធានស្ថាន-សេរីរដ្ឋា ធ្វើទេ។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ លោកស្ថាន-សេរីរដ្ឋា បានភ្លេចភ្នែកយើងថា លោកដែលជាប្រធាន

ចលនាអំណាចពលរដ្ឋខ្មែរ ត្រូវបានគេអញ្ជើញចូលជំនុំនៅទីក្រុងហ្សឺណែវ  
អំពីរឿងពិតណាមួយត្រូវលុបចោលសិន តែការពិតគឺលោកប្រធានសួន-សេរីរដ្ឋា  
អត់ទៅជំនុំនៅទីក្រុងហ្សឺណែវទេ។

លោកប្រធានសួន-សេរីរដ្ឋា បានកុហកពួកយើងថាលោកប្រធានត្រូវ  
បានគេហៅទៅជំនុំនៅទីក្រុងហ្សឺណែវដើម្បីនិយាយពីរឿងការរំលោភសិទ្ធិ  
មនុស្ស និងចាប់លោកម៉ម-សុណង់ដូ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ទៅ  
ដល់ថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០១២ ប៉ុន្តែត្រូវបានលោកហោ-ណាំហុងហៅ  
កូនគាត់ទាំងពីរដែលជាឯកអគ្គរាជទូតនោះ ទៅទីក្រុងហ្សឺណែវ ដើម្បីទប់កុំ  
អោយលោកប្រធាន ចូលជំនុំបាន។ តែតាមពិតគឺអត់មានអ្វីទាំងអស់ហើយក៏  
គ្មានមូលហេតុអ្វីដែលត្រូវហៅលោកប្រធានសួន-សេរីរដ្ឋា ទៅជំនុំដែរ។

លោកសួន-សេរីរដ្ឋា បានបញ្ជាក់ថានឹងបង្កើតគណកម្មកាមួយដែល  
គណៈកម្មការនេះមានលោកសួន-សេរីរដ្ឋា ជាប្រធាន មានតំណាងខាង  
សហរដ្ឋរដ្ឋ៤នាក់ តំណាងខាងអូស្ត្រាលីម្នាក់២នាក់ និងតំណាងអឺរ៉ុបចំនួន  
២នាក់។ តែស្វាត់ទាំងអស់ គឺអត់មានអ្វីទេ បែជាថាលោកហោណុង  
យកកូនទាំង២មកកកកាយប្រឆាំងនឹងអំណាចពលរដ្ឋខ្មែរចូលជំនុំ។ មក  
ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ដល់ថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០១២ ក៏  
បានស្ងាត់រហូត ឥតឃើញឥតអ្វីទាំងអស់។

នៅខែតុលា ឆ្នាំ២០១២ លោកសួន-សេរីរដ្ឋា ត្រូវចុះទៅស្រុក  
ខ្មែរដើម្បីយកឯកសារដាក់នៅតុលាការ(ICC) ។ ដល់ពេលត្រឡប់មកវិញ  
លោកសួនសេរីរដ្ឋា អត់មានឯកសារទេ បែជាយកលេសថាគាត់បានទៅ  
ពង្រឹងកំលាំងនៅសៀម រៀបចំទីស្នាក់ការសំរាប់ដាក់មនុស្សពី១៥នាក់ ទៅ  
២០នាក់ ហើយត្រូវរៀបចំទីស្នាក់ការស្រុកសៀមនេះ សំរាប់ទទួលអ្នកមកពី  
ស្រុកខ្មែរ។ លោកសួន-សេរីរដ្ឋា បានភ្លេចកុហកថា លោកបានចេញឈ្នួលផ្ទះ

៦ខែទុកមុន លុយកាក់គឺខ្លីគេនៅស្រុកសៀម។ ដូច្នោះចលនាអំណាចពលរដ្ឋ ខ្មែរ ត្រូវតែចេញសងគេវិញ ចេញសងទាំងថ្លៃជួលផ្ទះ និងចេញសង ទាំងថ្លៃទិញបានក្បាន និងសម្ភារៈប្រើប្រាស់ផ្សេងៗ។

**លោកសួន-សេរីរដ្ឋា** បានកោះប្រជុំប្រធានសាខានៃចលនាអំណាច ពលរដ្ឋខ្មែរ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ ដើម្បីបង្កើតសន្និសីទ តាមទូរស័ព្ទ ដែលមានកម្មវត្ថុដូចតទៅនេះគឺ៖

១-ការដកមេធាវីអន្តរជាតិទាំងពីរនៃចលនាអំណាចពលរដ្ឋខ្មែរចេញ (ដែល មេធាវីអន្តរជាតិទាំងពីររបស់យើង កំពុងតែដំណើរការរឿងក្តី) ហើយលោក សួន-សេរីរដ្ឋា បានចោទមេធាវីអន្តរជាតិទាំង២រូបថា **មិនធ្វើការ** តែ លោកសួន-សេរីរដ្ឋាអត់បានបកស្រាយទេ។ លោកសួន-សេរីរដ្ឋា បែរជា និយាយថា«គាត់ជួលមេធាវីដើម្បីធ្វើការ បើមិនធ្វើការ ត្រូវតែដកចេញ!»។

២-បំភ្លឺករណីប្រធានសាខានៃចលនាអំណាចពលរដ្ឋខ្មែរ ប្រចាំនៅប្រទេស អូស្ត្រាលី និងសាខានៃចលនាអំណាចពលរដ្ឋខ្មែរប្រចាំនៅអូរីហ្គាន់។

**លោកឱត-សារី** ប្រធានសាខាចលនាអំណាចពលរដ្ឋខ្មែរប្រចាំ នៅអឺរ៉ុប បានកោះជំនុំដោយហៅសកម្មជន២០នាក់ ចូលជំនុំនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ ដើម្បីបកស្រាយអំពីសកម្មភាពរបស់លោកប្រធាន សួន-សេរីរដ្ឋា ដូចជាបញ្ហាដកមេធាវីអន្តរជាតិនៃចលនាអំណាចពលរដ្ឋ ខ្មែរដែលកំពុងតែតាមសំណុំរឿងក្តី, ការមិនប្រគល់ឯកសារអោយមេធាវីអន្តរ ជាតិទាំងពីររូប ដើម្បីដាក់ប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ។ល។ ហើយ លោកឱត-សារី បានភ្លេងលោកលោកសួន-សេរីរដ្ឋា ថា ត្រូវតែផ្តល់ឯកសារអោយលោកមេធាវីអន្តរជាតិទាំងពីរអោយបានឆាប់ និង សុំអោយលោកសួន-សេរីរដ្ឋា និយាយប្រាប់អំពីមូលហេតុនៃការដកមេធាវី



អន្តរជាតិនៃចលនាអំណាចពលរដ្ឋខ្មែរចេញ ប៉ុន្តែលោកស្វន-សេរីរដ្ឋា  
មិនបានប្រាប់ពីសកម្មភាពរបស់លោក នៅក្នុងការដកមេធាវីអន្តរជាតិនៃ  
ចលនាអំណាចពលរដ្ឋខ្មែរចេញទេ។ នៅក្នុងការជំនុំនេះដែរមាន  
សមាជិក១៧រូបបានគាំទ្រ និង៣រូបបានប្រឆាំង ប៉ុន្តែអ្នកប្រឆាំងបាន  
ថតសំលេងអោយលោកស្វន-សេរីរដ្ឋា រួចលោកស្វន-សេរីរដ្ឋា បាន  
ចោទថា លោកឌិត-សារី បានបំបែកបំបាក់ផ្ទៃក្នុង។

ជំនុំលើកក្រោយថ្ងៃ១៧ខែវិច្ឆិការ ឆ្នាំ២០១២ នៅម៉ោង៨យប់  
ស្រុកបារាំង ស្តីពីការដកមេធាវីអន្តរជាតិចេញ ហើយលោកឌិត-សារី បាន  
បញ្ជាក់ថា«មិនអាចដកមេធាវីអន្តរជាតិ នៃចលនាអំណាចពលរដ្ឋខ្មែរចេញបាន  
ទេ ព្រោះថាមេធាវីអន្តរជាតិទាំងពីរកំពុងតែដំណើរការជំរុញអោយតុលាការ  
ឧក្រិដ្ឋកម្មអន្តរជាតិ កាត់ក្តីលោកហ៊ិន-សែន នៅក្នុងពេលឆាប់ៗនេះហើយ  
បើយើងដកមេធាវីអន្តរជាតិទាំងពីរនេះចេញ នឹងធ្វើអោយរាំងស្ទះដល់  
ដំណើរការតុលាការឧក្រិដ្ឋកម្មអន្តរជាតិ!»។

លោកឌិត-សារី បានទទួលអោយលោកស្វន-សេរីរដ្ឋា បក  
ស្រាយអោយច្បាស់ពីមូលហេតុនៃការដកមេធាវីអន្តរជាតិទាំងពីរចេញនៅក្នុង  
ពេលដែលមេធាវីកំពុងធ្វើការរឿងក្តីនេះ? លោកឌិត-សារី បានសួរដេញ  
ដោលលោកស្វន-សេរីរដ្ឋាថារឿងអីបានជាដកមេធាវីអន្តរជាតិនៃចលនា  
អំណាចពលរដ្ឋខ្មែរចេញ និងសួរថារឿងអីដែលមិនផ្តល់ឯកសារអោយ  
ទៅមេធាវីអន្តរជាតិទាំងពីរ យកទៅដាក់បណ្តឹងនៅក្នុងតុលាការឧក្រិដ្ឋកម្ម  
អន្តរជាតិ(ICC)?

លោកឌិតសារី បានសុំអោយលោកស្វន-សេរីរដ្ឋា បកស្រាយ  
អោយបានច្បាស់លាស់ ព្រោះថា«បើមានរឿងគឺមានហេតុ!» បើដូរ

មេធាវីអន្តរជាតិទាំង២នេះ នឹងនាំអោយពាក្យបណ្តឹងរបស់យើងគឺកាន់តែវែង  
ឆ្ងាយទៅៗ នាំអោយពួកយើងមានឈ្មោះថា«ភ»។ បើបន្ទាយពេលយូរ  
ពួកយើងនឹងក្លាយទៅជាអ្នកភក្តេ និងភប្រជាពលរដ្ឋខ្មែរទាំងអស់ហើយ!  
សំនួរអស់ទាំងនេះ បានធ្វើអោយលោកស្ទូន-សេរីរដ្ឋា ខឹងសម្បារនឹង  
លោកឱតសារីយ៉ាងខ្លាំង ហើយលោកស្ទូន-សេរីរដ្ឋា បានគេចវេសមិន  
បកស្រាយអ្វីទាំងអស់! លោកស្ទូនសេរីរដ្ឋា មិនត្រឹមតែមិនបកស្រាយទេ  
ថែមទាំងប្រកាសដកលោកឱតសារី ចេញពីតំណែងប្រធានសាខាចលនា  
អំណាចពលរដ្ឋខ្មែរប្រចាំនៅអឺរ៉ុបចេញទៀតផង។

តាមការបញ្ជាក់ភស្តុតាងនៃអង្គហេតុខាងលើ យើងខ្ញុំជាប្រធាន  
សាខាចលនាអំណាចពលរដ្ឋខ្មែរ បានវាយតម្លៃថាលោកស្ទូន-សេរីរដ្ឋា  
បានបោកប្រាស់ពួកយើង មិនបានមានចេតនាពិតប្រាកដដើម្បីប្តឹងលោក  
ហ៊ិន-សែន ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ ដោយសារតែ៖

- (១)-លោកស្ទូន-សេរីរដ្ឋា មិនបានចុះហត្ថលេខាលើពាក្យបណ្តឹង
- (២)-លោកស្ទូន-សេរីរដ្ឋា បានអវត្តមាននៅក្នុងថ្ងៃដាក់ពាក្យបណ្តឹង  
ដើម្បីប្តឹងលោកហ៊ិន-សែន ទៅតុលាការអន្តរជាតិឧក្រិដ្ឋកម្មអន្តរជាតិ(ICC)។
- (៣)-លោកស្ទូន-សេរីរដ្ឋា បានបំផ្លែងពាក្យបណ្តឹង អោយមាន  
លក្ខណៈជារបាយការណ៍ កុហក់បោកប្រាស់ពួកយើង។
- (៤)-លោកស្ទូន-សេរីរដ្ឋា មិនបានយកឯកសារបន្ថែមអោយមេធាវី  
អន្តរជាតិទាំងពីរនៃចលនាអំណាចពលរដ្ឋខ្មែរ ដើម្បីយកទៅដាក់អោយ  
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាត់ការតាមនីតិវិធីច្បាប់អន្តរជាតិទេ។
- (៥)-លោកស្ទូន-សេរីរដ្ឋា ថែមទាំងភូតភកុហក់ពួកយើងទាំងអស់  
គ្នាថានៅថ្ងៃធ្វើដំណើរមុនថ្ងៃដាក់ពាក្យបណ្តឹង មានឡានគេដេញបុកគាត់

និងមានមនុស្សរដ្ឋាភិបាលមករំខានគាត់ ព្រមទាំងមានមេធាវី និង មនុស្សរបស់រដ្ឋាភិបាលក្រុងភ្នំពេញមករំខានគាត់.....។

(៦)-លោកស្ថាន-សេរីរដ្ឋា មានបំណងបំផ្លាញដំណើរការសំណុំរឿងក្តីដែលបានប្តឹងលោកហ៊ុន-សែន ទៅកាន់តុលាការអន្តរជាតិតែម្តង ដោយសារតែលោកស្ថាន-សេរីរដ្ឋា បានដកមេធាវីអន្តរជាតិទាំងពីរនៃ ចលនាអំណាចពលរដ្ឋខ្មែរចេញ នៅក្នុងពេលលោកមេធាវីអន្តរជាតិទាំង ពីររូប កំពុងដំណើរការសំណុំរឿងក្តីដែលបានប្តឹងលោកហ៊ុន-សែនទៅ កាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះ។

(៧)-លោកស្ថាន-សេរីរដ្ឋា បានប្រើគ្រប់មធ្យោបាយបោកប្រាស់ លុយរបស់ពួកយើង និងបោកបញ្ឆោតពួកយើងដើម្បីធ្វើការអោយគាត់ ថែមទាំងយកពួកយើងធ្វើជាធ្នាក់លលកនៅក្នុងលប ដោយប្រើប្រាស់ពួក យើងធ្វើជាសត្វលលករងារ ហៅលលកដទៃទៀតអោយចូលលប រួច យកប្រាក់ដុល្លាមកអោយលោកស្ថាន-សេរីរដ្ឋា ធ្វើជាសេដ្ឋីលើខ្នងពួកយើង។

អាស្រ័យលើទង្វើទាំងអស់របស់លោកស្ថាន-សេរីរដ្ឋាដូចបានបញ្ជាក់ ច្បាស់ខាងលើ យើងខ្ញុំជាប្រធានសាខាទាំងអស់នៃចលនាអំណាចពលរដ្ឋ ខ្មែរ សូមប្រកាសដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់អោយបានជ្រាបថា លោកស្ថាន-សេរីរដ្ឋា គឺជាជនក្បត់ជាតិ កំពុងបន្តបំរើមហិច្ឆិតាបិសាច ហូ-ជីមិញ ដែលមានបំណងបំផ្លាញឆន្ទៈតស៊ូរបស់ពួកយើងខ្ញុំទាំងអស់គ្នា ដោយយកចលនាអំណាចពលរដ្ឋខ្មែរមកបោកប្រាស់យើងខ្ញុំទាំងអស់ ព្រម ទាំងបោកប្រាស់ប្រជាជនខ្មែរទាំងអស់ទាំងនៅក្នុងប្រទេសខ្មែរ និងទាំង នៅក្រៅប្រទេស ប៉ុន្តែលោកស្ថាន-សេរីរដ្ឋា បែរជាបំរើនយោបាយ អោយជនក្បត់ជាតិហ៊ុន-សែនអាយ៉ងយួនទៅវិញ។ ដោយសារទង្វើរបស់ លោកស្ថាន-សេរីរដ្ឋា បានកំពុងបំផ្លាញពួកយើងខ្ញុំទាំងអស់គ្នាដោយ

បំផ្លាញទាំងថវិការ, ពេលវេលា និងបំផ្លាញទាំងទឹកចិត្តតស៊ូរំដោះជាតិ  
ខ្មែរបស់យើង ដើម្បីធ្វើអោយពួកយើងទាំងអស់គ្នាអោយស្ថិតក្នុងសភាព  
អស់សង្ឃឹមក្នុងការតស៊ូរំដោះជាតិខ្មែរ។ តែទោះជាយ៉ាងណាក៏ដោយ ក៏  
ពួកយើងខ្ញុំដែលជាប្រធានសាខានៃចលនាអំណាចពលរដ្ឋខ្មែរទាំងអស់គ្នា  
និងប្រជាជាតិខ្មែរទាំងអស់ មិនលះបង់ការតស៊ូរំដោះជាតិខ្មែរមួយវិនាទី  
ណាសោះឡើយ ហើយដរាបណាយើងខ្ញុំនៅមានជីវិត ដរាបនោះ  
យើងខ្ញុំតស៊ូរំដោះជាតិខ្មែររហូតដល់ទីអវសានជីវិត។

**ធ្វើនៅសហព័ន្ធអឺរ៉ុប, ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣**

**តំណាងប្រធានសាខាចលនាអំណាចពលរដ្ឋខ្មែរ**